



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៩៦ សហ/ប្រក.ណដ

ប្រកាស

ស្តីពី

ការបែងចែកប្រាក់ចំណូលពីការត្រួតពិនិត្យពន្ធ
លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣៤ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតម្លើងទីចាត់ការគយ និងរដ្ឋាករ នាយកដ្ឋានពន្ធដារ និងរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យទៅជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានរតនាគារជាតិ ស្ថិតក្រោមការការគ្រប់គ្រងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញក្រឹត្យលេខ ២៤/ក្រ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
- បានឃើញអនុក្រឹត្យលេខ ០៨/អនក្រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩១ ស្តីពីការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
- បានឃើញប្រកាសលេខ ០០៤ ប្រក/សហវ/ពដ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០០១ ស្តីពីការផ្តល់រង្វាន់ជូន អង្គភាពពន្ធដារ

- បានឃើញប្រកាសលេខ ២៨៧ សហវ/ពដ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០៣ ស្តីពីការបែងចែកប្រាក់រង្វាន់របស់អង្គភាពពន្ធដារ
- យោងតាមការងារចាំបាច់ក្នុងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងឈានជំនិះគ្រប់ប្រភេទសំរាប់ឆ្នាំ២០០៨ ។

សំរេច :

ប្រការ ១ : ក្នុងរយៈពេលត្រួតពិនិត្យជារៀងរាល់ឆ្នាំ ប្រាក់ផាកពិន័យលើពន្ធមធ្យោបាយដឹកជញ្ជូន និងឈានជំនិះគ្រប់ប្រភេទ ដែលទទួលបានក្នុងការចូលរួមកិច្ចប្រតិបត្តិការត្រួតពិនិត្យ ដោយមានសហការរវាងមន្ត្រីពន្ធដារ និងមន្ត្រីមានសមត្ថកិច្ច ត្រូវអនុញ្ញាតឱ្យបែងចែកជាប្រាក់រង្វាន់តាមសមាមាត្រ ដូចតទៅ :

- ១- ៥០% (ហាសិបភាគរយ) ត្រូវបង់ចូលថវិការដ្ឋ ។
- ២- ៥០% (ហាសិបភាគរយ) ត្រូវបានអនុញ្ញាតឱ្យបែងចែកជាប្រាក់រង្វាន់ ដូចតទៅ :
 - ១៥% (ដប់ប្រាំភាគរយ) បង់ចូលអគ្គនាយកដ្ឋានពន្ធដារ
 - ៣៥% (សាមសិបប្រាំភាគរយ) សំរាប់បែងចែកដូចខាងក្រោម : (១០០% នៃ ៣៥%)
 - + ៦០% នៃប្រាក់រង្វាន់ សំរាប់ចែកជូនសមាជិកនៃក្រុមប្រតិបត្តិការត្រួតពិនិត្យ ។
 - + ២០% នៃប្រាក់រង្វាន់ សំរាប់បេឡាសមូហភាពរបស់សាខាពន្ធដារខេត្ត ឬសាខាពន្ធដារខណ្ឌ នៃរាជធានីភ្នំពេញ ។
 - + ១០% នៃប្រាក់រង្វាន់ សំរាប់បេឡាសមូហភាពរបស់សាលាខេត្ត ឬរាជធានីភ្នំពេញ ។
 - + ១០% នៃប្រាក់រង្វាន់ សំរាប់បេឡាសមូហភាពរបស់សាលាខណ្ឌ-ស្រុក-ក្រុង ។

ប្រការ ២ : អនុញ្ញាតឱ្យសាខាពន្ធដារខេត្ត ឬសាខាពន្ធដារខណ្ឌ នៃរាជធានីភ្នំពេញ ដកប្រាក់រង្វាន់ពីការផាកពិន័យពន្ធលើមធ្យោបាយដឹកជញ្ជូន និងឈានជំនិះគ្រប់ប្រភេទ សំរាប់ឆ្នាំនីមួយៗភ្លាម សំរាប់បែងចែកជូនសមាជិកក្រុមត្រួតពិនិត្យ និងអង្គភាពតាមសមាមាត្រដូចបានចែងក្នុងប្រការ១ខាងលើ ហើយត្រូវធ្វើរបាយការណ៍បូកសរុបពីស្ថានភាពចំណូល និងចំណាយបេឡាប្រាក់ផាកពិន័យនេះជូនអគ្គនាយកដ្ឋានពន្ធដារ ដើម្បីត្រួតពិនិត្យ និងសំរាប់ទូទាត់ជាក្រោយ ដូចមានគំរូឧបសម្ព័ន្ធគ្នាប់មកជាមួយ ។

ប្រការ ៣ : ប្រកាសនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ *Handwritten signature and initials*

កន្លែងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី “ដើម្បីជ្រាបជាបាយការណ៍”
- គ្រប់ក្រសួង-ស្ថាប័នកណ្តាល
- គ្រប់សាលាខេត្ត រាជធានីភ្នំពេញ-ក្រុង-ខណ្ឌ-ស្រុក “ដើម្បីជូនជ្រាបជាព័ត៌មាន”
- គ្រប់អង្គភាពក្រោមឱវាទក្រសួង “ដើម្បីមុខការ”
- គ្រប់សាខាពន្ធដារខេត្ត សាខាពន្ធដារខណ្ឌ នៃរាជធានីភ្នំពេញ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០០៩

គាត ឈន់